


# ការបរិភោគត្រីនាំឱ្យមានសុខភាពល្អ នៅពេលដែលលោកអ្នកបរិភោគផ្នែកដែលត្រឹមត្រូវ!



|  <b>បោះចោល</b><br>ជាទូទៅ ការស្រាវជ្រាវបានរកឃើញថា ផ្នែកទាំងនេះមាន កម្រិតនៃការបំពុលថ្នាំគីមីខ្ពស់ជាង។ |  <b>បរិភោគ</b><br>ជាទូទៅ ការស្រាវជ្រាវបានរកឃើញ ផ្នែកទាំងនេះមាន កម្រិតនៃការបំពុលថ្នាំគីមីទាបជាង។ |  <b>ជៀសវាងការបរិភោគ</b><br>ការស្រាវជ្រាវមានកម្រិតបាន វាយតម្លៃបរិមាណនៃការបំពុលថ្នាំគីមីនៃផ្នែកទាំងនេះ។ |
|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <b>ក្បាល<br/>ស្បែក</b>                                                                                                                                                                 | <b>សាច់សុទ្ធ<br/>សាច់ត្រី</b>                                                                                                                                                      | <b>ឆ្អឹង<br/>កន្ទុយ<br/>ព្រួយ</b>                                                                                                                                                          |

ជ្រើសរើសត្រីដោយឆ្លាតវៃដោយពិនិត្យមើលការប្រឹក្សាអំពីត្រីមូលដ្ឋានសម្រាប់ជាព័ត៌មានថាត្រីណាខ្លះដែលបរិភោគបាន អាចបរិភោគបាន ញឹកញាប់បំផុត និងអាចបរិភោគបានចំនួនប៉ុន្មាន។

[insert QR code here]

[insert website to more information here]